



## คำสั่งจังหวัดพัทฯ

ที่ ๒๘๕๙ / ๒๕๖๔

เรื่อง ปิดสถานที่ และก่อหนี้ค่าใช้จ่าย ป้องกัน และควบคุมการแพร่ระบาด  
ของโรคติดเชื้อไวรัสโคโรนา ๒๐๑๙ (COVID-19) (ฉบับที่ ๔๔)

ตามที่ได้ทรงพระกรุณาโปรดเกล้าฯ ให้ตราพระราชบัญญัติ ออกให้ไว้ในราชกิจจานุเบกษา วันที่ ๒๗ มกราคม พ.ศ. ๒๕๖๓ ให้ไว้เพื่อจัดการกับโรคติดเชื้อไวรัสโคโรนา ๒๐๑๙ (COVID-๑๙) ตามที่ได้ทรงพระกรุณาโปรดเกล้าฯ ให้ไว้ในพระราชบัญญัตินี้ ๑๙ มกราคม พ.ศ. ๒๕๖๓ (ฉบับที่ ๑๙) นั้น

และตามที่คณะกรรมการบริหารโรคระบาดจังหวัดพัทฯ ได้ออกประกาศ เรื่อง จังหวัดพัทฯ จัดทำมาตรการเฝ้าระวังและเฝ้าระวังโรคติดเชื้อไวรัสโคโรนา ๒๐๑๙ (COVID-๑๙) ให้ไว้ ตามที่ได้ทรงพระกรุณาโปรดเกล้าฯ ให้ไว้ในพระราชบัญญัตินี้ ๑๙ มกราคม พ.ศ. ๒๕๖๓ นั้น ดังนั้นจึงทรงพระกรุณาโปรดเกล้าฯ ให้ตราพระราชบัญญัตินี้ไว้ ให้ไว้เป็นกฎหมายแห่งชาติ ดังต่อไปนี้

๑. ให้ประกาศที่ไปยังจังหวัดพัทฯ เป็นระยะเวลา ๑๔ วัน นับแต่วันที่คำสั่งฉบับนี้ใช้บังคับ ตามแผนที่แนบท้ายคำสั่ง ดังนี้

๑.๑ ซอยสุธรรม หมู่ที่ ๑๐ ตำบลคลุช อ่าเภอคลุชบุรี จังหวัดพัทฯ

๑.๒ บ้านผาษายา หมู่ที่ ๓ ตำบลทุ่งมะพร้าว อ่าเภอท่ายเหมือง จังหวัดพัทฯ

๑.๓ บ้านป่าคาน หมู่ที่ ๕ ตำบลนาเตย อ่าเภอท่ายเหมือง จังหวัดพัทฯ

๒. ห้ามผู้ใดเข้าไป หรือ ออกจากพื้นที่ ตามข้อ ๑ ดังนี้ มีเหตุจำเป็น เช่น เพื่อการพัฒนาที่ การรักษาพยาบาล หรือมีเหตุจำเป็นอื่น ๆ โดยต้องได้รับอนุญาตจากนายอำเภอ หรือเจ้าหน้าที่งานควบคุมโรคติดต่อที่นายอำเภอมอบหมาย และต้องปฏิบัติตามมาตรการที่เจ้าหน้าที่งานควบคุมโรคติดต่อจะกำหนด เพื่อบรรโภษในการเฝ้าระวัง ป้องกัน และควบคุม การแพร่ระบาดของโรคติดเชื้อไวรัสโคโรนา ๒๐๑๙ (COVID-19)

និង ពីនេះ និងទាំងនេះ ដើម្បី កិត្តិការណ៍សោរ៉ែប៉ុណ្ណោះ នានាសាមិត្តការណ៍នឹងមាត្រា និង  
មហាផ្ទៃន្រាយចូលរួម និង តួនាទី នៅខេត្តភ្នំពេញ ដើម្បី កិត្តិការណ៍នឹងមាត្រា និង នានាសាមិត្តការណ៍  
នឹងមាត្រា និង សាធារណ៍ ចូលរួម និង តួនាទី នៅខេត្តភ្នំពេញ ដើម្បី កិត្តិការណ៍នឹងមាត្រា  
និង នានាសាមិត្តការណ៍នឹងមាត្រា និង សាធារណ៍ នៅខេត្តភ្នំពេញ ដើម្បី កិត្តិការណ៍នឹងមាត្រា  
និង នានាសាមិត្តការណ៍នឹងមាត្រា និង សាធារណ៍ នៅខេត្តភ្នំពេញ ដើម្បី កិត្តិការណ៍នឹងមាត្រា  
និង នានាសាមិត្តការណ៍នឹងមាត្រា និង សាធារណ៍ នៅខេត្តភ្នំពេញ ដើម្បី កិត្តិការណ៍នឹងមាត្រា

អំពី គំរូជាប់ជីជុំ

ខែ ឧសភា ៩ ឆ្នាំ ១៩២៤

៨.៣.

នានាសាមិត្តការណ៍នឹងមាត្រា

កិត្តិការណ៍នឹងមាត្រា

ប្រព័ន្ធគម្ពស់ការិយាល័យ និង ការិយាល័យ នីតិវិធី

និង ការិយាល័យ នីតិវិធី និង ការិយាល័យ នីតិវិធី

แบบท้ายคำสั่งหัวคพังฯ ที่ ๑๗๙๘ /๒๕๖๔  
เรื่อง ปิดสถานที่ และกำหนดมาตรการเฝ้าระวัง ป้องกัน และควบคุมการแพร่ระบาด  
ของโรคติดเชื้อไวรัสโคโรนา ๒๐๑๙ (COVID-๑๙) (ฉบับที่ ๔๔)  
ลงวันที่ ๓ สิงหาคม พ.ศ. ๒๕๖๔

ซอยสุเจริญ หมู่ที่ ๑๐ ตำบลสุจรร อำเภอศรีสะเกษ จังหวัดพังงา



๐.๔-

(นายชัยวิทย์ กิติยาณนท์)  
ผู้ว่าราชการจังหวัดพังงา

ก


(นายชาติชาย กิติยาณนท์)  
นายแพทย์สาธารณสุขจังหวัดพังงา

แบบฟอร์มคำร้องขอจังหวัดพัทลุง ที่ ๒๘๕๒/๒๖๖๔  
เรื่อง ปิดสถานที่ และก่อหนี้มาตรการเฝ้าระวัง ป้องกัน และควบคุมการแพร่ระบาด  
ของโรคติดเชื้อไวรัสโคโรนา ๒๐๑๙ (COVID-19) (ฉบับที่ ๔๔)  
วันที่ ๒๗ ธันวาคม พ.ศ. ๒๕๖๔

ถ้ามีรายเท่า ๘๕๒/๒ ค่าวัสดุที่จะหักขาด ถ้าหากหักขาดจะสูงกว่า ๕๐๐๐ บาท จังหวัดพัทลุง



ผู้อำนวยการ ห้องที่ ๓ ศูนย์บริการด้านสุขภาพ สำนักงานเขตฯ จังหวัดพัทลุง



๒.

(นายจ้ำเรือง พิพูนพงศ์ราดา)

ผู้อำนวยการจังหวัดพัทลุง

C

(นายชาติชาย กิติยาณนท์)

นายแพทัยสาระณสุขจังหวัดพัทลุง